

# រឿង អាស័គមបាញ់លលក

មានមនុស្សម្នាក់ ជាកូននៃអ្នកត្រកូលក្រីក្រ, បុរសនេះ តាំងពីចម្រើនធំឡើង គ្មានរកស៊ីអ្វីសោះ ខំប្រឹងសង្វាតតែខាងការ បរិច្ចាគ ទាល់តែស្លាប់ជំនាញ, បើបុរសនោះបាញ់តម្រង់សព្វណា ចង់ឲ្យត្រូវក្បាល ត្រូវក ឬទ្រូង រមែងត្រូវតាមបំណង, តែរូបឆោមលោមពណ៌បុរសនោះ អាក្រក់មាឌស្គមកំព្រើង សក់ក្រញាង មុខក្រញុះ អ្នកស្រុកគេដាក់ឈ្មោះហៅថា «អាស័គមបាញ់លលក» ព្រោះវាតែងដើរចាញ់លលករាល់ថ្ងៃ ។

ថ្ងៃមួយ អាស័គមបាញ់លលក លឺស្នាដើរទៅស្វែងរកបាញ់លលក បានប្រទះឃើញភូមិសេដ្ឋី១ មានដើមឈើដុះ ត្រសាយត្រសុំដង្កុំដង្កោល ជាទីលំនៅនៃបក្សីមានលលកជាដើម ។ សេដ្ឋីនោះជាអ្នកសម្បូរសំបុកសម្បត្តិ ព្រមទាំង មានកូនក្រមុំពីរនាក់ផង ។ អាស័គមបាញ់លលក លឺស្នាដើរសៀវតាមរបងភូមិសេដ្ឋី ក៏ជួបជាកូនស្រីសេដ្ឋីទាំងពីរ បណ្តើរគ្នាលេងតាមសួនច្បារ ក្នុងភូមិរបស់ខ្លួន ដំដេរដាសដោយផ្ការីកស្កុសស្កាយផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ នៅ ពេលព្រឹកព្រហាម ។ អាស័គមបាញ់លលកដើរសៀវតាមភូមិ ងើបមើលលើ ក្រែងមានសត្វលលកទំនោចុងឈើ ។ កាលបើអាស័គមបាញ់លលក ងាកភ្នែកចុះឡើង ចោលកន្ទុយភ្នែកទៅក្នុងភូមិ, ខ្សែភ្នែកក៏រត់ទៅប៉ះទង្គិចនឹងរូបរាងនាង ក្រមុំទាំងពីរ ដែលប្រកបដោយគ្រឿងតែងប្រាណ មានលំអស្រស់ស្រងៅ ទាំងមានព្រលឹងសាច់ទ្រលុកទ្រលន់ នាំឲ្យ ភ្ញាក់ក្រាបក្នុងចិត្តប្រុសនៅវេលាឃើញដំបូង ។ ឯអាស័គមបាញ់លលក គ្រាន់តែចោលភ្នែកទៅប៉ះរូបនាងនោះភ្លាម ក៏ ស្រឡាំងកាំងកាំងស្មារតី ភ្លេចខ្លួន ជ្រុះទាំងស្មារតីព្រួញដល់ដី ។ អាស័គមបាញ់លលក តាំងពីបានឃើញកូនសេដ្ឋី ក៏ ស្រឡាញ់ជាប់ក្នុងចិត្ត នឹកឥតភ្លេច ហើយក៏ទៅដល់ផ្ទះ ថ្លែងប្រាប់ឪពុកម្តាយ និងយាយនឹងម្តាយឲ្យទៅដណ្តឹងកូនសេដ្ឋី ឲ្យ ។ ម្តាយនិយាយនឹងកូនថា «នែកូន! ម្តេចក៏ឯងទៅស្រឡាញ់កូនសេដ្ឋីអីចេះ! បើឯងក្រីក្រភោគសម្បត្តិ ទាំងរូបឯង ទៀតក៏អាក្រក់ មិនសមនឹងកូនគេ ធ្វើម្តេចគេនឹងឲ្យឯង ?» អាស័គមបាញ់លលក ក៏និយាយនឹងម្តាយថា «ម៉ែ! បើម៉ែមិន ទៅដណ្តឹងឲ្យខ្ញុំទេ ខ្ញុំក៏អស់ឃើញមុខម៉ែ, ម៉ែក៏លែងបានឃើញមុខខ្ញុំ តាំងពីថ្ងៃនេះទៅហើយ» ។

ម្តាយដែលមានចិត្តអាណិតកូន ឮកូននិយាយដូច្នោះ ក៏ស្វិតស្វាត់ក្បែរខ្លួន ទៅនិយាយស្នើការនឹងសេដ្ឋី ៗ ក៏តបវិញថា « ខ្ញុំឥតបើស្តាប់ខ្លើមអីកូននាងទេ ប៉ុន្តែកូនខ្ញុំៗ នឹងឲ្យពុំបាន ត្បិតមិនទាន់គ្រប់ការ, ណើយនាង! ប៉ុណ្ណោះទុកជាស្រេចចុះ កុំ បាច់ទៅមកទៀត» សំដីប៉ុណ្ណោះ ជាសំដីបង្វែងដានមិនចង់ឲ្យ ។ ម្តាយអាស័គមបាញ់លលក ទញ់តុះគំនិតរកឧបាយ កលនិយាយទៀតគ្មាន ក៏លាសេដ្ឋីត្រឡប់ទៅផ្ទះប្រាប់កូន ។ អាស័គមបាញ់លលក គ្រាន់តែម្តាយប្រាប់ដូច្នោះភ្លាម ក៏ ផ្លាស់ទឹកមុខក្រៀមក្រំ អង្គុយត្រចោមក្បាលជង្គង់ ដង្ហើមយូរៗ បាយលេងនឹក ទឹកលេងស្រេកចេះតែនឹកមមែៗ ហាក់ ដូចជាកូនសេដ្ឋីនៅចំពោះមុខស្រស់ៗ ដោយកម្លាំងសេចក្តីស្នេហាខ្លាំងពេក ហើយបែរជាមិនបានដូចបំណង ។ នៅ វេលាដែលអាស័គមបាញ់លលកចូលដេក ក៏ចូលទៅទាំងនឹកអាល័យទៅជាមមើ ស្រែកច្រៀងទាំងយប់ថា ៖ «ឆោម អើយឆោមឆើតទាំងពីរប្រាណ ធ្វើម្តេចនឹងបានមកកៀកកើយ ឲ្យដូចជាពូកនិងខ្នងខ្នើយ បើម៉្លេះទៅហើយអស់សង្ឃឹម» ។

អាស័គមបាញ់លលក ទុកជាដឹងថា គេលែងឲ្យហើយដូច្នោះ លុះព្រឹកឡើង ក៏នៅតែលីស្នា និងស្តាយបំពង់ព្រួញ ដើរ ទៅសំដៅភូមិសេដ្ឋីរាល់ថ្ងៃឥតខានសោះ ពួនចាំលបមើលកូនសេដ្ឋី ។

ថ្ងៃដំបូងបុរសម្នាក់ទៀត ជាកូនអ្នកមានសម្បត្តិ ទាំងរូបឆោមនោះក៏ស័ក្តិសម ទឹកមុខឡើងស្រស់បំព្រង ជាទីពេញចំណង់ នៃស្រ្តីភាព ។ បុរសនោះក៏ស្រឡាញ់កូនសេដ្ឋីនោះដែរ លុះទៅដណ្តឹង សេដ្ឋីក៏មិនព្រមឲ្យ ។ បុរសនោះ ទុកជាដឹងថាគេ មិនព្រមឲ្យ ក៏នៅតែលបមើលកូនសេដ្ឋីរាល់ថ្ងៃ ។ ចូនជាពេលមួយ បុរសនោះក៏ទៅអាស័គមបាញ់លលកក៏ទៅ ហើយ បានជួបគ្នា អាស័គមបាញ់លលកសួរថា «អ្នកឯងទៅណា?» ។ បុរសនោះឆ្លើយថា «ខ្ញុំមកលបមើលកូនសេដ្ឋី» ឆ្លើយ ហើយសួរថា «ចុះឯងមកធ្វើអ្វីដែរ?» ។ អាស័គមបាញ់លលកថា «ខ្ញុំក៏មកមើលកូនសេដ្ឋីដែរ» ។ បុរសនោះថា «យើ ! រាងនេះ អ្នកឯងចង់បានកូនសេដ្ឋីផង ! ប៉ុន្តែអម្បាលរូបខ្ញុំ គេនៅតែមិនឲ្យ» ។ អាស័គមបាញ់លលកថា «បងឯងចាំមើល ខ្ញុំយកទាល់តែបាន» ។

ជួនជាថ្ងៃនោះ សេដ្ឋីប្តីប្រពន្ធនាំគ្នាទៅវត្ត នៅតែកូនក្រមុំពីរនាក់ចាំផ្ទះ ។ អាស័គមបាញ់លលកដឹងដូច្នោះ កំពុងតែគិត រកខបាយ ក៏ចូនជាក្រឡេកទៅឃើញសត្វលលកមួយទំនៅចុងឈើមុខផ្ទះសេដ្ឋី ។ អាស័គមបាញ់លលក បានឱកាស ក៏យឺតស្នាបាញ់ពួស្រក្តីងប៉ាប់ ស្រាប់តែលលកទាក់ផង ទទះស្លាបនៅទីធ្លាមុខផ្ទះ ។ លំដាប់នោះ កូនក្រមុំសេដ្ឋីម្នាក់ ចុះទៅដី ឃើញលលកនោះហើយ ក៏ស្រែកប្រាប់បងថា «អ្នកបង ! អ្នកណាបាញ់លលកធ្លាក់មកនេះ?» ថាហើយក៏រើស លលកទៅ ។ អាស័គមបាញ់លលកធ្វើដូចជាមិនដឹង ដល់គេបោចរួចហើយ ស្រាប់តែឡូឡារកលលក ដែលខ្លួនបាញ់ នោះថា «នរណាលួចលលកអញទៅណា? តែអញរកឃើញមុខជាប្តឹងរាជការឲ្យយកទៅដាក់គុកពុំខាន» ។ នាងក្រមុំ ទាំងពីរនាក់ ឮដូច្នោះក៏ភ័យស្រែកប្រាប់ថា «លលកបងឯងខ្ញុំយកមកនេះហើយ» ។ អាស័គមបាញ់លលកស្តីគំរាមថា «ម្តេចក៏ហ៊ានលួចលលកអញ ត្រូវយកមកឲ្យអញ» កូនស្រីសេដ្ឋីក៏យកលលកមកឲ្យ ។ អាស័គមបាញ់លលកថា «ទេ! លលកអញនៅឆោមនៅស្លាប ឥឡូវនាងឯងយកទៅបោចឆោមស្លាបអស់ហើយ ក្រែងតែអាងឲ្យឆ្អិនឲ្យអញបានអញ យក ។ «នាងក្រមុំទាំងពីរនាក់ ក៏យកទៅអាង ឆ្អិនហើយយកមកឲ្យ ។ អាស័គមបាញ់លលកថា «នរណាស៊ីតែសាច់ លលក ក្រែងតែមានស្រាជីកផង ទើបស៊ីកើត» ។ នាងទាំងពីរនាក់ ហេតុតែខ្លួនជាស្រីប្រកបដោយសេចក្តីភ័យច្រើន ក៏ ទៅយកស្រាមកឲ្យ ឲ្យមួយពែងហើយថាមួយពែងទៀតទាល់តែស្រវឹងដួលដេកលើផ្ទះនោះទៅ ។ ឯនាងក្រមុំទាំងពីរ នាក់គិតគ្នាថា «បើយើងបណ្តោយឲ្យវានៅក្នុងទីហ្នឹង តែឱ្យម៉ែមកវិញឃើញ យើងមុខជាមានរឿង «គិតហើយ មិនដឹង យកទៅណា ក៏នាំគ្នាសែងអាស័គមបាញ់លលក យកទៅលាក់ក្នុងផ្ទះ ។ ដល់ពេលយប់ អាស័គមបាញ់លលកដឹងខ្លួន ក៏ស្រែកថា «មូសខាំណាស់» ។ កូនសេដ្ឋីភ័យ ក្រែងឱ្យកង្វែង ក៏នាំគ្នាសែងទៅដាក់ក្រោមគ្រែដេករបស់ខ្លួន ។ អា ស័គមបាញ់លលកស្រែកទៀតថា «សង្កើចខាំណាស់» ។ នាងទាំងពីរនាក់ក៏លើកមកឲ្យដេកលើគ្រែ ក្នុងមុងជាមួយ ដោយគិតថា វាស្រវឹងស្រា នឹងធ្វើអ្វី! ។ ពេលនោះ អាស័គមបាញ់លលកបានឱកាស ក៏តាំងលូកប្រឡែងស្លាបអង្កែល ដោយសេចក្តីស្រឡាញ់ដរាបដល់បានរួមដំណេក ជាមួយនឹងនាងក្រមុំទាំងពីរនាក់នោះទៅ ។

**ចេះដប់មិនស្មើប្រសប់មួយ**